

សទ្រាច់ការស្ទើសុំច្រកាសចេន្តីតសចាត្រាសកម្មស្តសាល តុនតូច តិចមធ្យម

ការបោះពុម្ពផ្សាយលើកទី ២







១. ព័ត៌មានទូទៅ ២. របៀបដាក់ពាក្យស្នើសុំ

9. ຕໍ່ສົອລະອູເສາ



👔 ហេតុអ្វីត្រូវស្នើសុំប្រកាសបង្កើតសហគ្រាសកម្មន្តសាលធុនតូច និងមធ្យម ?



Small and Medium Enterprise

គ្រប់ក្រុមហ៊ុន-សហគ្រាសទាំងឡាយ ដែលធ្វើ ប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា មាន កាតឮកិច្ចចុះបញ្ចីអាជីវកម្ម ដែលប្រៀបបាននឹងការចុះ សំបុត្រកំណើតសម្រាប់ក្រុមហ៊ុន-សហគ្រាស។ បន្ថែមលើ នេះ, ក្រុមហ៊ុន-សហគ្រាសមួយចំនួន ក៏មានកាតព្វកិច្ចស្នើ និង/ឬលិខិតអនុញ្ញាត សុំអាជ្ញាបណ្ណ ផ្សេងៗទៅតាម ប្រភេទនៃសកម្មភាពអាជីវកម្ម ដែលប្រៀបបាននឹងការ ទទួលស្គាល់ជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាល នូវគុណ-វុឌ្ឍិរបស់ក្រុមហ៊ុន-សហគ្រាស ។



បន្ថែមលើអត្ថប្រយោជន៍នៃការចុះបញ្ចីអាជីវកម្ម ដែលបានរៀបរាប់ក្នុង សៀវភៅមគ្គុទ្ទេសក៍ ស្តីពីដំណើរការចុះបញ្ចីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការស្នើសុំអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាតផ្សេងៗ ផ្តល់នូវអត្ថប្រយោជន៍ ដូចខាង ក្រោម៖

- ផ្តល់ទំនុកចិត្ត និងភាពទាក់ទាញដល់អតិថិជន ដោយអាជ្ញាបណ្ណ និង/ឬលិខិត
 អនុញ្ញាតផ្សេងៗបង្ហាញពីគុណវុឌ្ឍិ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល;
- សម្រួលដល់ការស្នើសុំអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល ដូចជាការផ្តល់ការ
 លើកទឹកចិត្តផ្នែកសារពើពន្ធ និង/ឬកម្ចីដែលមានការប្រាក់ទាប ជាដើម។



🚺 ទិដ្ឋភាពទូទៅនៃការស្នើសុំប្រកាសបង្កើត

ប្រភេទអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាត

ប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម





ការបោះពុម្ពផ្សាយលើកទី 2

🚺 ទិដ្ឋភាពទូទៅនៃការស្នើសុំប្រកាសបង្កើត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

កំណត់សម្គាល់៖ ក្រោយបញ្ចប់ការសាងសង់រួចរាល់ហើយ សហគ្រាសធុនតូច និងមធ្យម ត្រូវស្នើសុំវិញ្ញាបនបត្រអនុញ្ញាត ដំណើរការមួយទៀត មុនចាប់ផ្តើមដំណើរការដំបូង ។ ការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការ ត្រូវធ្វើឡើងតាមនីតិវិធី កន្លងមកជាធរមាន ។ រាជរដ្ឋាភិបាលនឹងរៀបចំការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅដំណាក់កាលបន្តបន្ទាប់ ។



រាល់ឯកសារភ្ជាប់ទាំងអស់ត្រូវស្ថិតក្នុងទម្រង់ PDF រីឯរូបថតត្រូវស្ថិតក្នុងទម្រង់ JPG ឬ jpeg ដែលស្ពែនពីច្បាប់ដើម ហើយមានគុណភាពល្អ។ សូមបញ្ជាក់ថា ប្រសិនបើអ្នកមិនផ្តល់ឯកសារ ឬព័ត៌មានគ្រប់គ្រាន់ ពិតប្រាកដ និងច្បាស់លាស់ ក្នុង ពេលដែលអ្នកដាក់ពាក្យស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់យើង, ការស្នើ សុំរបស់អ្នកនឹងត្រូវពន្យារពេល ឬអាចប្រឈមនឹងការបដិសេធ។ ក្នុងករណីនេះ រាល់ការចំណាយដែលបានធ្វើឡើងលើប្រព័ន្ធ នេះនឹងមិនមានការធានាចំពោះការប្រគល់ប្រាក់ជូនវិញទេ៕



ការស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម ត្រូវការឯកសារ ដូចខាងក្រោម៖

- 1) រូបបំតិ ៤x៦
- 2) អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរសម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនជាតិបរទេស
- 3) កិច្ចសន្យាជួលទីតាំង (បើជួលទីតាំង)



<mark>កំណត់សម្គាល់ ៖</mark> ឯកសារតម្រូវមួយចំនួន គឺដូចគ្នានឹងឯកសារតម្រូវសម្រាប់ការចុះបញ្ចីអាជីវកម្ម ។ ក្នុងន័យនេះ, ប្រសិនបើ ក្រុមហ៊ុន-សហគ្រាសរបស់លោកអ្នក ត្រូវបានចុះបញ្ចីអាជីវកម្ម តាមរយ<mark>ៈប្រព័ន្ធចុះបញ្ចីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យា</mark> <u>ព័ត៌មាន ឬហៅកាត់ថា Single Portal</u>, លោកអ្នកពុំចាំបាច់ផ្តល់ឯកសារដដែលនោះទៀតទេ ។



តារាងតម្លៃប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម ទៅតាមប្រភេទអាជីវកម្មដូចមានកំណត់ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចខាងក្រោម៖

លិខិតអនុញ្ញាត	ប្រភេទ	ដើមទុន (ដុល្លារអាមេរិក)	តម្លៃ (រៀល)
យកាសយងីក	សហគ្រាសធុនតូច	ពី ៥០ ០០០ ដល់ ៥០០ ០០០	៣០០ ០០០
	សហគ្រាសធុនមធ្យម	ពី ៥០០ ០០០ ដល់ ១០០០ ០០០	ଝ୦୦ ୦୦୦



- 1) គេហទំព័រ ៖ <u>https://www.misti.gov.kh/</u> ឬ <u>www.registrationservices.gov.kh</u>
- 2) លេខទូរស័ព្ធទំនាក់ទំនង ៖ 081 888 296 ឬ 023 211 141
- 3) អ៊ីម៉ែល ៖ info@misti.gov.kh ឬ registrationservices@mef.gov.kh
- 4) អាសយដ្ឋាន ៖ លេខ ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- 5) ហ្វេសប៊ុក ៖ <u>https://www.facebook.com/MISTICambodia</u> ឬ

https://www.facebook.com/Online.Business.Registration



ဗ. ទៀទនាភំពាត្យស្ទើសុំ







ជាជំហានដំបូង, លោកអ្នកត្រូវបង្កើតគណនី CamDigiKey រួចចូលទៅកាន់ផតថលចុះបញ្ចីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន។ លោកអ្នកត្រូវបំពេញព័ត៌មាន និងក្ជាប់ឯកសារតម្រូវ លើទម្រង់បែបបទ "ចុះបញ្ជីពាណិជ្ជកម្ម", "ចុះបញ្ជីពន្ធដារ" និង "សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស" ជាមុនសិនមុននឹងចូលមកកាន់ទម្រង់បែបបទ "ការស្នើសុំប្រកាសបង្កើត សហគ្រាសធុនតូច និងមធ្យម"។ ក្នុងករណីដែលការជ្រើសរើសកម្មវត្ថុអាជីវកម្មរបស់លោកអ្នកតម្រូវឱ្យស្នើសុំប្រកាស បង្កើតសហគ្រាសធុនតូច និងមធ្យម នោះទម្រង់បែបបទ "ការស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម" នឹង បង្ហាញឡើង។ សូមបំពេញព័ត៌មាន និងភ្ជាប់ឯកសារតម្រូវបន្ថែម។

លោកអ្នកអាចចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ដើម្បីទាញយកសៀវភៅមគ្គុទ្ទេសក៍ទាក់ទង នឹងការចុះបញ្ចីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានបង្ហាញពីរបៀបបង្កើតគណនី CamDigiKey និង ការ បំពេញទម្រង់បែបបទខាងលើ។



២.១. ចូលទៅតំណ <u>www.registrationservices.gov.kh</u> លើកុំព្យូទ័រ របស់លោកអ្នក រួចចុចប៊ូតុង "ចុះបញ្ចីអាជីវកម្ម" នៅ ផ្នែកខាងលើនៃគេហទំព័រ។









២.៣. ពេលចូលទៅកាន់ប្រព័ន្ធបានជោគជ័យ សូមចុចប៊ូតុង "ចុះបញ្ចីអាជីវកម្ម"

🗮 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មា	8				👱 តឹក បូណ៌មី 🔳
🚓 ការចុះបញ្ជីក្រុមហ៊ុន 🖍	**************************************				
🖽 ក្រុមហ៊ុនរបស់ខ្ញុំ	ក្រុមបរុនរបសខ្ញុ ស្វែងរក	ស្ថានភាព			ចុះបញ្ហអាជរកម្ម
📑 សេចក្តីព្រៀង	ស្វែងរក	ទាំងអស់	•		
🔊 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	ល.រ អត្តលេខ	នាមករណ៍ក្រុមហ៊ិន	ប្រភេទក្រុមហ៊ុន	ប្រភេទចុះបញ្ជី	ស្ថានភាព
🗡 ចុះបញ្ជីសារឡើងវិញ			បញ្ជីទទេ		
🖍 បញ្ជីស្នើសុំកែតម្រូវ				Items per page: 10 -	0 of 0 <
📑 បញ្ចីសុវផ្ទរសិទ្ធគ្រប់គ្រង					
🛋 ផ្តលមត					
					(e



២.៤. ជ្រើសរើសទម្រង់សហគ្រាស ដែលសមស្របទៅនឹងសហគ្រាស របស់អ្នក រួចបំពេញព័ត៌មាន និងភ្ជាប់ ឯកសារលើទម្រង់បែបបទ "ចុះបញ្ជី ពាណិជ្ជកម្ម" រួចចុចប៊ូតុង "ដាក់ស្នើ"

🗮 ការចុះបញ្លីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មា	8			🔔 ឆេង ច័ន្ទភក្រ្កា 🗖
🏭 ការចុះបញ្ជីក្រុមហ៊ុន 🖍		a.	a . 1a. a	20 5 , 7
📰 ក្រុមហ៊ុនរបស់ខ្ញុំ	ចុះបញ្ចូ៣ណដ្ឋកម្ម	ចុះបញ្ជូពន្ធដារ	សេចក្តប្រកាសជូនដណងបេកសហគ្រាស	ពនត្យទៀងវញ
🖪 សេចក្តីព្រៀង	ព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម			(សញ្ញា " * " មានន័យថាព័ត៌មានចាំបាច់ត្រូវតែមាន)
📣 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	 ក្រុមហ៊ុនមូលធន ក្រុមហ៊ុនបរទេស 	🖲 សហគ្រាសឯកបុគ្គល	🔿 ក្រុមហ៊ុនសហកម្មសិទ្ធិ	
🖍 ចុះបញ្ជីសារឡើងវិញ	១. នាមករណ៍សហគ្រាសឯកបុគ្គល			÷
🗾 បញ្ញីស្នើសុំកែតម្រូវ	២. សកម្មភាពអាជីវកម្ម			•
🖪 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង				
📃 ផ្តល់មតិ	កម្មវត្ថុអាជីវកម្ម *			•
	សកម្មភាពអាជីវកម្មចម្បង *			*
	អធិប្បាយបន្ថែម			æ
				បន្ថែម
	៣. អាសយដ្ឋាន			e
	៤. ម្ចាស់សហគ្រាស			_



🗮 ការចុះបញ្ចីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន		👤 ឆេង ច័ន្ទភក្ក្រា 💻
🏭 ការចុះបញ្ជីក្រុមហ៊ុន 🖍		
🖽 ក្រុមហ៊ុនរបស់ខ្ញុំ	ចុះបញ្ចីពាណិជ្ជកម្ម ចុះបញ្ចិពន្ធដារ សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម	ពិនិត្យឡើងវិញ
🕞 សេចក្តីព្រៀង	ព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម (សញ្ញា " * " មានន័រ	ររថាព័ត៌មានចាំបាច់ក្រូវតែមាន)
🧥 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	្ ក្រុមហ៊ុនមូលធន 🦳 ក្រុមហ៊ុនបរទេស 💿 សហគ្រាសឯកបុគ្គល 🔷 ក្រុមហ៊ុនសហកម្មសិទ្ធិ	
🖍 ចុះបញ្ជីសារឡើងវិញ	១. នាមករណ៍សហគ្រាសឯកបុគ្គល	÷
🖍 បញ្ហីស្នើសុំកែតម្រូវ	២. សកម្មភាពអាជីវកម្ម	•
🖪 បញ្តីសុំផ្ទេរសិទ្ធិគ្រប់គ្រង		
🖳 ផ្តល់មតិ	កម្មវត្តុអាជីវកម្ម * 110 - កម្មន្តសាលភេសជ្ជៈ	•
	សកម្មភាពអាជីវកម្មចម្បង * 11050 - កម្មន្តសាលទឹកបរិសុទ្ធ និងទឹករ៉ែ	•
	អតិប្បាយបន្ថែម	
		li
		បន្ថែម
	៣. អាសយដ្ឋាន	÷
	៤. ម្ចាស់សហគ្រាស	(†

បញ្ហាក់៖ នៅពេលដែលលោកអ្នក ជ្រើសរើសសកម្មភាពអាជីវកម្មដែល ទាក់ទងនឹងក្រសួងឧស្សាហកម្ម វិទ្យា-សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នោះ ផ្ទាំងស្ត្រីននឹងចេញទម្រង់បែបបទមួយ ទៀតឱ្យលោកអ្នកបំពេញ។









របៀបដាក់ពាក្យស្នើសុំ



å	ក្តី	đ	<u>م</u>
J	614	σ	

🖁 ការចុះបញ្ជីក្រុមហ៊ុន 🖍						
📰 ក្រុមហ៊ុនរបស់ខ្ញុំ	ចុះបញ្ជីពាណិជ្ជកម្ម ចុះ 	បញ្ជីពន្ធជារ សេចក្តីប្រកាស	រជូនជំណឹងបើកសហគ្រាវ	ស ប្រកាសបង្កើតសហ	គ្រាសធុនតូច និងមធ្យម	ពិនិត្យឡើងវិញ
🖪 សេចក្តីព្រៀង					(សញ្ញា " * " មានន័យប	វាព័ត៌មានចាំបាច់ត្រូវតែ
🔊 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	សេចក្តីប្រកាសជូនដំណឹងបើកសហប្រ	គាស				
🖍 ចះបញីសារទៅងវិញ	ចំនួនកម្មករនិយោជិតប៉ាន់ស្មានសរុប 💿 *	0		នាក់ (ស្រី *	0	នាក់)
🖌 ហើរសីរសំព័តតមេវ	ចំនួនកម្មករនិយោជិតបរទេស 💿 *	0		នាក់ (ស្រី *	0	នាក់)
	ប្រភេទគ្រឿងចក្រ និងវិធីប្រើសម្ភារវត្ថុជាតុ	ដីមប្រកបដោយគ្រោះថ្នាក់ 💿		🖲 មាន 🛛 មិន	មាន	
📙 បញ្ចសុផ្ទេរសទ្ធគ្របគ្រង	ໄດ້ມານ່ອນເຄຣານເຄື່ອງຕາງນັ້	າໄລແ ⊖ ເສ ຍີເນ ຕິເຫນ ⊖	าทัศเลสโ อิษัศเภอิตเ	🌒 ថ្ងៃសេវរ៍ ទិងថ្ងៃបាទី	81	
្មុ ផ្តល់មតិ	1910010[p111]p01104101	្នុងស្វាលព្		e ignon swighte	۳U ح	
		🔿 មួយថ្ងៃ ដោយផ្លាស់ប្តូរជនគ្នា	្រចន្ទ ្រា	រង្ខារ 🔿 ពុធ	O ព្រហស្បតិ O សុ	ក្រ
) សៅរ៍				
	ចំនួនម៉ោងធ្វើការក្នុងមួយថ្ងៃ ឬមួយសប្តាហ៍	0 *	0			ម៉ោង
	ម្ចាស់សហគ្រាស		នាយកសប	ាព្រាស		
	ឈ្មោះ (ខ្មែរ) 🥵 919		ឈ្មោះ (ខ្មែរ) 919		



របៀបដាក់ពាក្យស្នើសុំ





២.៧. បំពេញព័ត៌មាន "ប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម" រួចចុច "បន្ទាប់"

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័រ	ត៌មាន	👱 ឆេង ច័ន្ធភក្ត្រា 🛛
🚛 ការចុះបញ្ជីក្រុមហ៊ុន 🖍	ចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ប្រកាសបង្កើតសហគ្រាសធុនតូច និងមព្យម	ពិនិត្យឡើងវិញ
📰 ក្រុមហ៊ុនរបស់ខ្ញុំ	ប្រកាសបង្កើតសហគ្រាសធុនតួច និងមធ្យម	
🖪 សេចក្តីព្រៀង	១. ព័ត៌មានអំពីពាក្យសុំបង្កើត	
🐞 បម្រុងទុកនាមករណ៍ក្រុមហ៊ិន	🔲 ជ្រើសរើសនាមករណ៍ក្រុមហ៊ុន	
🗡 ចុះបញ្ជីសារឡើងវិញ	សិប្បកម្ម ឬសហគ្រាសភាសាខ្មែរ *	
🗡 បញ្ហីស្នើសុំកែតម្រូវ		
📘 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង	សិប្បកម្ម ឬសហគ្រាសភាសាអង់ឆ្លេស *	
📕 ផ្តល់មតិ	ផ្ទៃដីសហគ្រាស (ម៉ែត្រការរ៍) *	
	0.00	
	ូ ស្រុទស្រុក ហេតុ ហេតុ ហេតុ ហេតុ ហេតុ ហេតុ ហេតុ ហេតុ	
	ត្នុងស្រុក 0.00 % ក្រៅស្រុក 0.00 %	•
	ប៉ាស្មានចំនួនបុគ្គលិក កម្មករធ្វើការក្នុងផ្នែកផលិតកម្ម *	
	ចំនួន ០ នាក់ ស្រី ០	នាក់
	ប៉ាស្មានចំនួនបុគ្គលិក កម្មករធ្វើការក្នុងផ្នែកសេវាកម្ម *	
	ចំនួន ០ នាក់ ស្រី ០	នាក់



២.៨. ពិនិត្យព័ត៌មាន និងឯកសារឡើងវិញ រួចចុចប៊ូតុង "ដាក់ស្នើ"

🗮 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន	3					🚨 ឆេង ច័ន្ទភក្ត្រា	
🏨 ការចុះបញ្ជីក្រុមហ៊ុន 🖍					-		
🔝 ក្រុមហ៊ុនរបស់ខ្ញុំ	ចុះបញ្ជី៣ណិជ្ជកម្ម	ចុះបញ្ជីពន្ធដារ	សេចក្តីប្រកាសជូនដំណី	ងបើកសហគ្រាស ប្រកាវ	របង្កើតសហគ្រាសធុនតូច និងមធ្យ	ម ពិនិត្យឡើងវិញ	
🖪 សេចក្តីព្រៀង	🕕 ព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម						
 បម្រុងទុកនាមករណ៍ក្រុមហ៊ុន ថ្មះបញ្ជីសារឡើងវិញ បញ្ជីស្នើសុំរំកតម្រូវ បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង ទល់បទិ 	១. នាមករណ៍សហគ្រាស ឬក្រុ នាមករណ៍ដែលបានស្នើ (ជ នាមករណ៍ដែលបានស្នើ (ជ ប្រភេទក្រុមហ៊ិន ២. សកម្មភាពអាជីវកម្ម កម្មវត្តអាជីវកម្ម សកម្មភាពអាជីវកម្មចម្បង	មហ៊ុន វាភាសារ៍ខ្លូរ) ដេប៉ូណារ៉ុ វាភាសាអង់ឆ្លេស) DEPOT NA សហគ្រាសវ (110) កម្មន្ត (11050) កម្ម	ROM រកបុគ្គល សាលកេសព្លឹះ រន្តសាលទឹកបរិសុទ្ធ និងទឹករ៉ែ	ſ			
	អធិប្បាយបន្ថែម ៣. អាសយដ្ឋាន អាសយដ្ឋានទីស្នាក់ការចុះប ថ្លុះលេខ/អគារ ឃុំសងកត់	ទទេ រញី គ្មាន គំពង់មហោង	ស្លំវ	គ្មាន លេះវិយារ	ភូមិ ខេត្ត៣៥លាទី	កណ្តាល លេ?ពោរ	
	យុ/សម្ភាត ទូរស័ព្ទចល័ត អ៊ីម៉ែល ទីយក្រោយ	registrationservices@m	ស្រុក/ខម្ទេរ ef.gov.kh		ខេត្ត/រាជជាន	ழுபா	P

ការបោះពុម្ពផ្សាយលើកទី 2



២.៩. ជ្រើសរើសជម្រើសទូទាត់សងប្រាក់មួយ រួចទូទាត់តាមការណែនាំ1

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិ	វ្យាព័ត៌មាន		💄 ឆេង ច័ន្ធភត្រា 💻
 ៣រាជុះបញ្ជីក្រុមហ៊ុន ក្រុមហ៊ុនរបស់ខ្ញុំ ក្រុមហ៊ុនរបស់ខ្ញុំ 	វិក្កយបត្របង់ប្រាក់ចុះបញ្ជីពាណិជ្ជកម្ម អត្តលេខ ៖ 5010016104	ជ្រើសរើសមព្យោបាយបង់ប្រាក់	តម្លៃ ក្នុង មកពី (USD) ស្រុក ប្រទេស 1000 🖌 ទូរទូ
📔 លេចប្តាត្រ្យជ 🔊 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	នាចាកដោព្យទេបុគ្គ (រដ្ឋរ) ៖ ដេបូដោរុ នាមករណ៍ក្រុមហ៊ុន (អង់គ្លេស) ៖ DEPOT NAROM ប្រភេទក្រុមហ៊ុន ៖ សហគ្រាសឯកបុគ្គល លរ ផ្នែក ទឹកព្រាក់	() () () () () () () () () () () () () (
 ជុំសម្លាស់តែតម្រូវ ឬញឹស្តើសុំតែតម្រូវ បញឹស្តើសុំចេស់អ៊ីចទាំទេង 	1. បម្រុងទុកនាមករណ៍ក្រុមហ៊ុន 2 2. ចុះបញ្ជី៣ណិវជ្ជកម្ម (MOC) 18 3. កម្រៃសេវាចុះបញ្ជីពន្លដារ 2	5,000 ¢ 1,000 ¢ 1,000 ¢	- - - -
🕞 បញ្ឈលុំឆ្នាស់ទទ្ធត្រប់ត្រង 🖳 ផ្តល់មតិ	 វិច្ឆំប៉ាតង់នៃសកម្មភាពអាជីវកម្មទាំងអស់ 1 - កម្មន្តសាលទឹកបរិសុទ្ធ និងទឹករ៉ែ 20).000 ¢	-
	 ប្រកាសជូនជារោងលកសហគ្រាស់ទេក្រសួងការងារ នងបណ្ដុះបណ្ដាល 12 វិជ្ជាជីវៈ (MLVT) ប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម 15 	1,000 ¢	ការក្នុងក្រសួង ឬស្ថាប័នរដ្ឋណាមួយនៃ
	សរុប៖ 655	បដិសេធ	
	ារព្រាយ		<u>> ۵۸۴۰۵</u>

¹រាល់ការទូទាត់សងប្រាក់តាមកាតឥណទាន ឬកាតឥណពន្ធ នឹងត្រូវមានការបង់ថ្លៃសេវាបន្ថែម (Additional Service Charge) ទៅលើតម្លៃសរុប ២.៣%។

ការបោះពុម្ពផ្សាយលើកទី 2 ទំព័រទី 24



ព. းေမွ်ားစိုးစိုးရားစား ကနားနော့်နော့်





៣.១. ពេល Log in ប៊ូលទំព័រ Portal ប៊ុប៊ប៊ូតុង "ក្រុមហ៊ុន របស់ខ្ញុំ″

🗮 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មា	8					💄 ឆេង ច័ន្ធភក្ត្រា 🔺
🏨 ការចុះបញ្ជីក្រុមហ៊ុន 🖍						
🔳 ក្រុមហ៊ុនរបស់ខ្ញុំ 📑 សេចត្តីព្រៀង	ក្រុមហ៊ុនរបរ ស្វែងរក ស្វែងរក	ប់ខ្ញុំ	ស្ថានភាព ទាំងអស់	•		ចុះបញ្ចីអាជីវកម្ម
🔊 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	ល.រ	អត្តលេខ	នាមករណ៍ក្រុមហ៊ុន	ប្រភេទក្រុមហ៊ិន	ប្រភេទចុះបញ្ជី	ស្ថានភាព
🔎 ចុះបញ្ជីសារឡើងវិញ	1	5010016034	ដេប៉ូណារ៉	សហគ្រាសឯកបុគ្គល	ទាំងអស់	កំពុងត្រូតពិនិត្យ
🗾 បញ្ជីស្នើសុំកែតម្រូវ				Items per	page: <u>10 ▼</u> 1 – 1 of	1 < < > >
🖪 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង						
📃 ផ្តល់មតិ						

²ស្ថានភាពពាក្យស្នើសុំមាន ៣ នោះគឺ (១) ឯកភាព, (២) បញ្ចូនត្រលប់ និង (៣) បដិសេធ។ អ្នកប្រើប្រាស់មិនតម្រូវឱ្យបង់ប្រាក់ម្តងទៀតនោះទេ រាល់ពាក្យស្នើសុំត្រូវបានដាក់ស្នើម្តងទៀត ក្រោយពេល "បញ្ចូនត្រលប់"។

ការបោះពុម្ពផ្សាយលើកទី 2

🖗 របៀបពិនិត្យស្ថានភាពពាក្យស្នើសុំ

៣.២. ចុចលើក្រុមហ៊ុនណាមួយ ដែលអ្នកចង់តាមដានស្ថាន-ភាពសំណើ នោះអ្នកនឹង ឃើញមានការបញ្ជាក់ស្ថាន-ភាពសំណើលម្អិត។

🗮 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌ម	18	🚨 ឆេង ច័ន្ទភក្រា
🏨 ការចុះបញ្ជីក្រុមហ៊ុន 🖍	1991-1991-194 N 1940-01	
🖽 ក្រុមហ៊ុនរបស់ខ្ញុំ	ເບີ່ອດໄຊາດໜູຊີ່ > ເຫດີ ເ ຫມ່	
🖪 សេចក្តីព្រៀង	🖹 ព័ត៌មានលម្អិត 🔨 ប្រវត្តិឯកសារ 🏦 គណនីធរ	រនាគារ 📕 ប្រវត្តិបង់ប្រាក់
 បម្រុងខុកនាមករណ៍ក្រុមហ៊ុន ចុះបញ្ជីសារឡើងវិញ បញ្ជីស្នើសុំកែតម្រូវ បញ្ជីស្នើសុំកែតម្រូវ បញ្ជីស្នំសុំថ្ងៃសិទ្ធិគ្រប់គ្រង 	ព័ត៌មានទូទៅ អត្តលេខ ៖ 5010016104 នាមករណ៍ក្រុមហ៊ុន (ខ្មែរ) ៖ ដេប៉ូណាវ៉ ម្នាស់អាជីវកម្ម ៖ ឆេង ច័ន្ទភក្រ្កា ស្ថានភាព <mark>៖ មានកំហុស</mark>	តាមជានស្ថានភាពនៃសំណើ 21-06-2023 អន្តនាយកដ្ឋានពន្ធដារ ស្ថានភាព : មានកំហុស សូមលោក-លោកស្រីនាយក ឬអ្នកតំណាងចុះបញ្ជីអាជីវកម្មពិនិត្យ និងកែតម្រូវ ដូចខាងក្រោម៖
ដ្ដល់មតិ	 វិញបនបត្រ ក្រសួងពាណិជ្ជកម្ម <u>ទាញយក</u> ក្រសួងពាណិជ្ជកម្ម <u>ទាញយក</u> សម្រង់ក្រុមហ៊ុន (ជាភាសាខ្មែរ) <u>ទាញយក</u> សម្រង់ក្រុមហ៊ុន (ជាភាសាអង់គ្លេស) <u>ទាញយក</u> សម្រង់ក្រុមហ៊ុន (ជាភាសាអង់គ្លេស) <u>ទាញយក</u> អឌ្ធនាយកដ្ឋានពន្ធជារ មានកំហុស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រង់ចាំត្រួតពិនិត្យ ប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម រង់ចាំត្រួតពិនិត្យ 	-អត្តសញ្ញាណប័ណ្ណអភិបាល មិនបានស្ពែនត្រីមក្រវ ក្នុងករណីលោក-លោកស្រីមិនបានកែតម្រូវ និងស្នើសុំឡើងវិញឲ្យបានរួចរាល់ ក្នុងរយៈពេល ២១ថ្ងៃ នោះការស្នើសុំចុះបញ្ជីរបស់លោក-លោកស្រីនឹងត្រូវធ្វើ 'ទោយកាឯកសារ 21-06-2023 • ក្រសួងពាណិជ្ជកម្ម ស្ថានភាព : ឯកភាព



៣.៣. កែតម្រូវព័ត៌មាន និង/ឬឯក-សារតាមមតិបញ្ចូនត្រលប់ ក្នុងករណីស្ថានភាព "មាន កំហុស"។

<u>បញ្ហាក់</u>ៈ រាល់ការឆ្លើយតបនឹងការ បញ្ចូនត្រលប់ <mark>មិនត្រូវលើសពី</mark> ២**១ ថ្ងៃ** រាប់ចាប់ពីពាក្យស្នើ សុំត្រូវបានបញ្ចូនត្រលប់ នោះទេ។

≡ ការចុះបញ្លីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌ម	ាន	🚨 ឆេង ច័ន្ទភក្រ្កា 🗖
📠 ការចុះបញ្ជីក្រុមហ៊ុន 🖍	រកមហ៊េនរបស់ខំ > ដេប៉ុណារំ	Î
🗐 ក្រុមហ៊ុនរបស់ខ្ញុំ 🖪 សេចក្តីព្រៀង	្រុះទារលេខាង្ស y អាសូរណារុ នៃ ព័ត៌មានលម្អិត 🕐 ប្រវត្តិឯកសារ 🏦 គណនីធន	រាគារ 🔳 ប្រវត្តិបង់ប្រាក់
 បម្រុងខុកនាមករណ៍ក្រុមហ៊ុន ជុះបញ្ជីសារឡើងវិញ បញ្ជីស្នើសុំកែតម្រូវ បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង 	ព័ត៌មានទូទៅ អត្តលេខ ៖ 5010016104 នាមករណ៍ក្រុមហ៊ុន (ខ្មែរ) ៖ ដេប៉ូណារុំ ម្នាស់អាជីវកម្ម ៖ ឆេង ច័ន្ធភក្រ្កា ស្ថានភាព ៖ <mark>មានកំហុស</mark>	តាមជានស្ថានភាពនៃសំណើ 21-06-2023
A អ្នល់មតិ	វិញ្ញាបនបត្រ	-កត្តសម្ណាណបម្ណរអាណលេ មនជានាស្តនក្រមក្រា ក្នុងករណីលោក-លោកស្រីមិនបានកែតម្រូវ និងស្នើសុំឡើងវិញឲ្យបានរួចរាល់ ក្នុងរយៈពេល ២១ថ្ងៃ នោះការស្នើសុំចុះបញ្ជីរបស់លោក-លោកស្រីនឹងត្រូវធ្វើ "មោយភាព"។ <u>ទាញយកឯកសារ</u> 21-06-2023 • ក្រសួងពាណិជ្ជកម្ម ស្ថានភាព : ឯកភាព



📄 របៀបទទួលបានអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតឌីជីថល

នៅពេលដែលអ្នកឃើញព័ត៌មានអំពី ស្ថានភាពលម្អិតរបស់ក្រុមហ៊ុនអ្នក សូមចុច "ទាញយក" នៅក្នុងផ្នែក វិញ្ញាបនបត្រ។

🚍 ការចុះបញ្ចីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន		🔔 ឆេង ច័ន្ទភក្រា 🗖
🏨 ការចុះបញ្ជីក្រុមហ៊ុន 🖍	seesen area sha Na salia ang	^
🔳 ក្រុមហ៊ុនរបស់ខ្ញុំ	[ມີຄຸດໄຂງດູກຊື່ 🔪 ເຫດີເຫຼາກ່	
🖪 សេចក្តីព្រៀង	🖹 ព័ត៌មានលម្អិត 🕣 ប្រវត្តិឯកសារ 🏦 គណនីធនាគារ 🔳 ប្រវត្តិបង់ប្រាក់	
🔊 បម្រុងទុកនាមករណ៍ក្រុមហ៊ិន	ព័ត៌មានទូទៅ តាមជានស្ថានភាពនៃសំណើ	
🖍 ចុះបញ្ជីសារឡើងវិញ	អត្តលេខ ៖ 5010016104 21-06-2023 (ក្រសួង៣ណិជ្ជកម្ម	
🗾 បញ្ជីស្នើសុំកែតម្រូវ	នាមករណក្រុមប៊ុន (ស្ទរ) ៖ ដេហូណារុ ស្ថានភាព : ឯកភាព ម្ចាស់អាជីវកម្ម ៖ ឆេង ច័ន្ធភក្ត្រា	
🖪 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង	ស្ថានភាព ៖ កំពុងត្រួតពិនិត្យ	
📕 ផ្តល់មតិ	វិញ្ញាបនបត្រ	
	🗹 ក្រសួងពាណិជ្ជកម្ម <u>នាញយក</u>	
	📄 សម្រង់ក្រុមហ៊ុន (ជាភាសាខ្មែរ) <u>ទាញយក</u>	
	📄 សម្រង់ក្រុមហ៊ុន (ជាភាសាអង់គ្លេស) <u>ទាញយក</u>	
	🕓 អគ្គនាយកដ្ឋានពន្ធដារ រង់ចាំគ្រូតពិនិត្យ	
	🕓 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រង់ចាំគ្រូតពិនិត្យ	
	🕓 ប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម រង់ចាំគ្រូតពិនិត្យ	

